

# នីតិវិធីសម្រាប់ដំណើរការនៃការដាក់ពាក្យបណ្តឹងអំពីការបញ្ជូនទៅកម្មវិធី AEDY

## I. គោលបំណង

ដើម្បីផ្តល់នូវ នីតិវិធី និង គោលការណ៍ណែនាំទូទៅ សម្រាប់ដំណើរការនៃការដាក់ពាក្យបណ្តឹងរបស់សមាជិកសហគមន៍ អំពីការបញ្ជូនទៅកម្មវិធី AEDY នៅក្នុងក្រសួងអប់រំនៃទីក្រុងហ្សឺណែវ។

## II. ការទទួលខុសត្រូវ

ការិយាល័យ សិទ្ធិ និង ការទទួលខុសត្រូវ របស់សិស្ស ទទួលខុសត្រូវចំពោះការ ពិនិត្យ និង ស៊ើបអង្កេត បញ្ហា និង សេចក្តីសម្រេច ដែលធ្វើឡើងដោយ បុគ្គលិកសាលា និង/ឬ បុគ្គលិកការិយាល័យកណ្តាល ដើម្បីបញ្ជាក់ថាតើសេចក្តីសម្រេចនោះបានធ្វើឡើងស្របតាម ច្បាប់ នីតិវិធី និង ការអនុវត្តន៍ របស់ក្រសួងអប់រំដែរឬទេ។

## III. អ្វីៗដែលអាចត្រូវបានធ្វើឡើងវិញ

- ១. ការផ្លាស់ប្តូរសាលាដោយសារការដាក់វិន័យ - ការផ្លាស់ប្តូរសាលាបានធ្វើឡើងស្របតាមសវនានៃការដាក់វិន័យ
- ២. ការចាត់តាំងបណ្តោះអាសន្នឱ្យទៅសាលាដែលមានវិន័យតឹងរឹង ដើម្បីសុវត្ថិភាព - ការផ្លាស់ប្តូរសាលាបានធ្វើឡើងដោយការយកចិត្តទុកដាក់លើសុវត្ថិភាពដែលជះឥទ្ធិពលដល់សហគមន៍សាលា
- ៣. ទិដ្ឋភាពដែលទាក់ទងនឹងកម្មវិធី AEDY

## IV. លក្ខណៈវិជ្ជមាន

នៅក្នុងពាក្យបណ្តឹងទាំងអស់ កត្តាដែលបុគ្គលិកការិយាល័យ សិទ្ធិ និង ការទទួលខុសត្រូវ របស់សិស្ស នឹងពិចារណា រួមមាន ប៉ុន្តែគ្មានកំណត់ចំពោះ៖

- ១. តើគេបានអនុវត្តតាម ច្បាប់ និង នីតិវិធី ទាំងអស់នោះដែរឬទេ
- ២. តើគេបានរំលោភសិទ្ធិរបស់ក្មេងដែរឬទេ
- ៣. សុខភាព សុវត្ថិភាព និង សុខុមាលភាព របស់ ក្មេង និង សហគមន៍សាលា។

## V. ដំណើរការសម្រាប់ពាក្យបណ្តឹង

- ១. សម្រាប់រាល់បញ្ហាដែលបានរៀបរាប់ខាងលើ សូមបំពេញលិខិតបែបបទដែលបានភ្ជាប់មកជាមួយ ហើយប្រគល់ទៅឱ្យការិយាល័យ សិទ្ធិ និង ការទទួលខុសត្រូវ របស់សិស្ស ក្នុងរយៈពេល ១៥ ថ្ងៃ នៃថ្ងៃក្នុងប្រតិទិន នៃសេចក្តីសម្រេច ដោយផ្ទាល់នៅអាស័យដ្ឋានលេខ ៤៤០ ផ្លូវ N. Broad ជាន់ទី ២ ឬ តាមអ៊ីមែល (studentrights@philasd.org) រួមជាមួយ *ឯកសារពាក់ព័ន្ធទាំងអស់*។
- ២. នៅក្នុងពាក្យបណ្តឹងទាំងអស់ បុគ្គលិកការិយាល័យ សិទ្ធិ និង ការទទួលខុសត្រូវ របស់សិស្ស នឹងពិនិត្យមើលលិខិតបែបបទ និង ឯកសារដែលភ្ជាប់មកជាមួយ។ បើសិនជាគេត្រូវការឯកសារអ្វីបន្ថែមទៀតដើម្បីធ្វើសេចក្តីសម្រេច សាលា ឬ ការិយាល័យកណ្តាល នឹងធ្វើការស្នើសុំ។
- ៣. នៅពេលគេបានទទួលឯកសារទាំងអស់ហើយ បុគ្គលិកនឹងពិនិត្យមើលឯកសារទាំងអស់ ហើយធ្វើសេចក្តីសម្រេចក្នុងរយៈពេល ២១ ថ្ងៃ នៃថ្ងៃក្នុងប្រតិទិន។
- ៤. អ្នកដែលមាន បណ្តឹងតវ៉ា និង ការព្រួយបារម្ភ ដែលទាក់ទងនឹងកម្មវិធី AEDY គេត្រូវឱ្យស្វែងរកដំណោះស្រាយតាមរយៈ កម្មវិធី AEDY និង/ឬ LEA ដែលពាក់ព័ន្ធ ជាមុនសិន ជាជាងជំរុញការព្រួយបារម្ភនេះទៅកាន់ក្រសួងអប់រំនៃរដ្ឋឆីកាហ្គោ ឬ កម្មវិធី AEDY និង ក្រសួងអប់រំ នឹងសហការគ្នាដើម្បីដោះស្រាយការព្រួយបារម្ភនានា ទៅតាមលក្ខណៈសមរម្យ។
- ៥. នឹងគ្មានសវនាការទេ ហើយសេចក្តីសម្រេច/ដំណោះស្រាយ នឹងធ្វើឡើងដោយផ្អែកលើឯកសារដែលគេបានដាក់ជូន។ គេនឹងផ្តល់ដំណឹងជូនដល់ សមាជិកសហគមន៍ និង/ឬ ឪពុកម្តាយ និង សាលា អំពីសេចក្តីសម្រេច/ដំណោះស្រាយ នេះ។ គេនឹងជូនដំណឹងអំពី សេចក្តីសម្រេច/ដំណោះស្រាយ នេះដល់ អគ្គនាយករង និង/ឬ ការិយាល័យកណ្តាលដែលពាក់ព័ន្ធ ផងដែរ។

## ច្បាប់ដែលពាក់ព័ន្ធ

១១៨៖ ក្រមសីលធម៌នៃអាកប្បកិរិយាសិស្ស

**លិខិតដាក់ពាក្យបណ្តឹងរបស់សមាជិកសហគមន៍**

**សម្រាប់ ការចាត់តាំងដោយការដាក់វិន័យ (AEDY) ឬ ការចាត់តាំងបណ្តោះអាសន្នដោយការដាក់វិន័យ (AEDY)**

សមាជិកសហគមន៍របស់សិស្ស របស់ក្រសួងអប់រំ មានសិទ្ធិលើកឡើងពីការព្រួយបារម្ភរបស់ពួកគេដែលទាក់ទងនឹងបញ្ហាដូចតទៅនេះ៖ ១) ការចាត់តាំងឱ្យទៅកម្មវិធី AEDY ណាមួយ ២) សេចក្តីសម្រេចដកចេញពីកម្មវិធី AEDY ណាមួយ ៣) គុណភាពនៃការបង្កាត់បង្រៀនរបស់កម្មវិធី AEDY ៤) ការផ្តល់ ឬ ការលុបចោល ជំនួយភាសានៅក្នុងកម្មវិធី AEDY ៥) ការបម្រើសិស្សពិការ ដែលអាចរួមបញ្ចូលការកែសម្រួលសមហេតុផល ក្នុងខណៈពេលនៅក្នុងកម្មវិធី AEDY ។ ដើម្បីដាក់ពាក្យបណ្តឹង សូមបំពេញលិខិតបែបបទនេះ ហើយប្រគល់ឱ្យដោយផ្ទាល់នៅអាសយដ្ឋានលេខ ៤៤០ ផ្លូវ N. Broad បន្ទប់លេខ ២៤៣ ឬ តាមរយៈអ៊ីម៉ែលទៅ studentrights@philasd.org ។ សូមមើលនីតិវិធីដែលបានភ្ជាប់មកជាមួយ ជាជំនួយក្នុងការបំពេញលិខិតបែបបទនេះ។

ថ្ងៃខែ/ Date: \_\_\_\_\_

ឈ្មោះរបស់សមាជិកសហគមន៍/ Constituent Name: \_\_\_\_\_

អាសយដ្ឋាន/អង្គការ/ Address/Agency: \_\_\_\_\_

លេខទូរស័ព្ទ/ Phone Number: \_\_\_\_\_

លេខទូរស័ព្ទផ្សេងទៀត/Additional Nmber: \_\_\_\_\_

អ៊ីម៉ែល/ Email address: \_\_\_\_\_

ឈ្មោះសិស្ស/ Name of Student: \_\_\_\_\_

ថ្ងៃខែឆ្នាំកំណើត ឬ អត្តលេខ/ DOB or ID: \_\_\_\_\_

**តើបច្ចុប្បន្ននេះក្មេងមានទទួលជំនួយអ្វីមួយដូចខាងក្រោមនេះឬទេ?**

(គូសប្រអប់ដែលពាក់ព័ន្ធ)

- 504 Service Agreements
- Individualized Education Plan (IEP)
- English Learners (EL)

**សូមគូសប្រអប់នៃសេចក្តីសម្រេចដែលលោកអ្នកប្តឹងសារទុក្ខ៖**

- ការចាត់តាំងដោយការដាក់វិន័យឱ្យទៅ កម្មវិធី AEDY (Camelot)
- ការចាត់តាំងបណ្តោះអាសន្នដោយការដាក់វិន័យឱ្យទៅ កម្មវិធី AEDY (Camelot)
- ផ្សេងៗ៖ \_\_\_\_\_

**តើលោកអ្នកមានបញ្ហាអ្វី? រៀបរាប់អំពីបញ្ហាដែលលោកអ្នកចង់ឱ្យគេដោះស្រាយ។**

**តើលោកអ្នកចង់បានលទ្ធផលបែបណា?**

**កំណត់សម្គាល់៖** ដើម្បីបំពេញលិខិតបែបបទនេះ សូមភ្ជាប់មកជាមួយនូវឯកសារទាំងអស់ដែលគាំទ្រលទ្ធផលដែលលោកអ្នកចង់បាន។